



លក្ខខណ្ឌគណនីបញ្ញើមានកាលកំណត់

១. សេចក្តីណែនាំ

ឯកសារនេះ មានព័ត៌មានសំខាន់ៗអំពីផលិតផលគណនីបញ្ញើមានកាលកំណត់ដែលផ្តល់ជូនដោយធនាគារស្ថាបនា ហើយវាត្រូវបានអនុវត្តនៅពេលដែលលោកអ្នកដាក់ពាក្យស្នើសុំសម្រាប់បើកគណនីដាក់ប្រាក់បញ្ញើមានកាលកំណត់ និង/ឬដាក់សាច់ប្រាក់ទៅកាន់គណនីណាមួយជាមួយធនាគារស្ថាបនា។ ខ្លឹមសារនៃឯកសារនេះ អាចត្រូវបានផ្លាស់ប្តូរដោយមិនមានការជូនដំណឹងជាមុននោះឡើយ។

តាមរយៈការចុះហត្ថលេខា/ផ្ដិតមេដៃលើទម្រង់គណនីដាក់ប្រាក់បញ្ញើមានកាលកំណត់ ឬ ចុចប៊ូតុង "ខ្ញុំយល់ព្រម" តាមបណ្តាញសេវាកម្មធនាគារឌីជីថលណាមួយរបស់ធនាគារស្ថាបនា ក្នុងគោលបំណងបើកគណនីដាក់ប្រាក់បញ្ញើមានកាលកំណត់ គឺមានន័យថាលោកអ្នក យល់ព្រមតាមលក្ខខណ្ឌទាំងអស់នេះ។

សូមប្រាកដថា លោកអ្នក បានអាននិងបានយល់ដឹងអំពីលក្ខខណ្ឌទាំងនេះ ហើយលោកអ្នក អាចស្វែងរកលក្ខខណ្ឌនេះបាននៅលើគេហទំព័ររបស់យើងខ្ញុំ www.sathapana.com.kh

ប្រសិនបើលោកអ្នក មានចម្ងល់ទាក់ទងនឹងលក្ខខណ្ឌទាំងនេះ ឬ ព័ត៌មានផ្សេងៗទៀតដែលទាក់ទងនឹងការបង្កើតគណនីបញ្ញើមានកាលកំណត់ សូមលោកអ្នកទំនាក់ទំនងមកកាន់ធនាគារស្ថាបនា តាមរយៈលេខ ០២៣/០៨១ ៩៩៩ ០១០ បានគ្រប់ពេលវេលា ២៤ ម៉ោងលើ ២៤ ម៉ោង ឬ អញ្ជើញមកកាន់សាខាធនាគារដែលនៅជិតលោកអ្នកបំផុតក្នុងម៉ោងធ្វើការ។

២. និយមន័យ

២.១ គណនីបញ្ញើមានកាលកំណត់ គឺជាប្រភេទគណនីសន្សំប្រាក់ដែលអតិថិជននឹងទទួលបានអត្រាការប្រាក់ខ្ពស់ជាមួយនឹងកាលកំណត់ដោយមានភាពបត់បែន ហើយអាចជ្រើសរើសរបៀបទូទាត់ការប្រាក់ជាប្រចាំខែ ឬ តាមកាលកំណត់។ លើសពីនេះទៀត គណនីបញ្ញើមានកាលកំណត់ គឺជាប្រភេទគណនីសន្សំរយៈពេលវែង ងាយស្រួលសម្រាប់អតិថិជនក្នុងការគ្រប់គ្រងសាច់ប្រាក់ជាមួយនឹងការទទួលបានអត្រាការប្រាក់ខ្ពស់ក្រលំបំមកវិញផងដែរ។

២.២ “លោកអ្នក” ឬ “របស់លោកអ្នក” សំដៅលើម្ចាស់គណនីដែលបានបញ្ជាក់ដោយ ធនាគារ ស្ថាបនា។

៣. ការប្រើប្រាស់គណនីបញ្ញើមានកាលកំណត់

៣.១ បន្ទាប់ពីជោគជ័យក្នុងការបើកគណនីបញ្ញើតាមកាលកំណត់ជាមួយធនាគារស្ថាបនា លោកអ្នកនឹងទទួលបានអត្រាការប្រាក់ផ្អែកទៅតាមកាលកំណត់របស់គណនី។ ធនាគារស្ថាបនា រក្សាសិទ្ធិកែប្រែអត្រាការប្រាក់ណាមួយ។

៣.២ ដើម្បីអាចស្នើសុំបើកគណនីបញ្ញើមានកាលកំណត់បាន លុះត្រាតែលោកអ្នកបំពេញតាមលក្ខខណ្ឌ ដូចខាងក្រោម៖

- ត្រូវជាបុគ្គល ឬ នីតិបុគ្គល
- ត្រូវជានិស្សិត ឬ អនិស្សិត



- មានគណនីសន្សំ ឬក៏គណនីចរន្តជាមួយធនាគារ ស្ថាបនា
- សម្រាប់រូបវន្តបុគ្គលតម្រូវឱ្យដាក់ប្រាក់ដំបូងអប្បបរមាចំនួន ៥០០ ដុល្លារអាមេរិក ឬ ២,០០០,០០០ រៀល
- សម្រាប់នីតិបុគ្គលតម្រូវឱ្យដាក់ប្រាក់ដំបូងអប្បបរមាចំនួន ១,០០០ដុល្លារ ឬ ៤,០០០,០០០ រៀល
- ការប្រាក់ត្រូវបានគណនាជាប្រចាំថ្ងៃ និងទូទាត់ជាប្រចាំខែ ឬនៅថ្ងៃកាលកំណត់ អាស្រ័យលើលក្ខខណ្ឌទូទាត់នៃគណនីរបស់អតិថិជន។

៣.៣ លោកអ្នក អាចធ្វើការដាក់ប្រាក់បន្ថែមទៅក្នុងគណនីបញ្ជើមានកាលកំណត់ដែលមានស្រាប់តាមបញ្ជីនៅសាខាណាមួយ ឬ ធនាគារចល័ត ក្នុងករណី៖

- គណនីបញ្ជើមានកាលកំណត់ មានរយៈពេលចាប់ពី ១២ខែឡើងទៅ ជាមួយលក្ខខណ្ឌការប្រាក់ទូទាត់ចុងគ្រា ។
- សមតុល្យអប្បបរមា ៥០០ដុល្លារ ឬ ២,០០០,០០០ រៀល សម្រាប់ការដាក់ប្រាក់បន្ថែមទៅក្នុងគណនីបញ្ជើមានកាលកំណត់ក្នុងមួយលើក។
- ការប្រាក់ត្រូវបានគណនាជាប្រចាំថ្ងៃលើចំនួនទឹកប្រាក់ដាក់បន្ថែម ហើយគណនាតាមអត្រាការប្រាក់នៃគណនីបញ្ជើមានកាលកំណត់ដែលមានស្រាប់ និងគិតចាប់ពីកាលបរិច្ឆេទនៃការដាក់ប្រាក់បន្ថែម ហើយការប្រាក់នឹងត្រូវទូទាត់នៅពេលដល់កាលកំណត់ ឬចុងគ្រា។

៤. រយៈពេល និងការប្រាក់

៤.១ អត្រាការប្រាក់សម្រាប់គណនីបញ្ជើមានកាលកំណត់ អាចប្រែប្រួលទៅតាមរយៈពេលកំណត់ តាមប្រភេទរូបិយប័ណ្ណ និងតាមលក្ខខណ្ឌទូទាត់ការប្រាក់ដែលលោកអ្នកបានជ្រើសរើស (ប្រចាំខែ ឬតាមកាលកំណត់)។ ប្រសិនបើលោកអ្នកជ្រើសរើសទទួលការប្រាក់ប្រចាំខែ ការប្រាក់នឹងត្រូវបានបញ្ចូលទៅក្នុងគណនីរបស់លោកអ្នកនៅថ្ងៃដដែលដែលលោកអ្នកបានបើកគណនីបញ្ជើមានកាលកំណត់នៅខែបន្ទាប់។ ប្រសិនបើអ្នកជ្រើសរើសការទូទាត់ការប្រាក់នៅពេលដល់កាលកំណត់ អ្នកនឹងទទួលបានការប្រាក់នៅថ្ងៃដល់កាលកំណត់របស់គណនីរបស់លោកអ្នក។ គ្រប់ករណីទូទាត់ការប្រាក់ នឹងត្រូវបានទូទាត់ទៅក្នុងគណនីសន្សំ ឬគណនីចរន្តរបស់លោកអ្នក។

៤.២ ប្រសិនបើលោកអ្នក ដកប្រាក់ពីគណនីបញ្ជើមានកាលកំណត់មុនថ្ងៃកំណត់ អត្រាការប្រាក់នៃគណនីសន្សំនឹងត្រូវបានអនុវត្ត។

៤.៣ ប្រសិនបើលោកអ្នក ជ្រើសរើសយកលក្ខខណ្ឌបន្តគណនីបញ្ជើមានកាលកំណត់ជាមួយ "ប្រាក់ដើមតែប៉ុណ្ណោះ" នោះចំនួនការប្រាក់នឹងត្រូវដាក់ចូលទៅក្នុងគណនីសន្សំ ឬ គណនីចរន្តរបស់លោកអ្នកនៅថ្ងៃដល់កាលកំណត់។ ប្រសិនបើលោកអ្នក ជ្រើសរើសលក្ខខណ្ឌបន្តគណនី "ប្រាក់ដើម + ការប្រាក់" នោះចំនួនការប្រាក់នឹងត្រូវបានបញ្ចូលទៅក្នុងប្រាក់ដើមរបស់អ្នកនៅថ្ងៃកាលកំណត់ ហើយនឹងក្លាយជាប្រាក់ដើមសម្រាប់បន្តរយៈពេលនៃគណនីបញ្ជើមានកាលកំណត់របស់អ្នក។

៥. សិទ្ធិ និងការទទួលខុសត្រូវរបស់អតិថិជន

៥.១ លោកអ្នក មានសិទ្ធិបើកគណនីបញ្ជើមានកាលកំណត់ច្រើនជាងមួយ។



៥.២ រាល់ការបើកគណនីបញ្ញើមានកាលកំណត់ ធនាគារស្ថាបនា នឹងចេញវិញ្ញាបនបត្រជូន។ ធនាគារស្ថាបនា នឹងមិនមានចេញវិញ្ញាបនបត្រ សម្រាប់ការបើកគណនីបញ្ញើមានកាលកំណត់តាមរយៈធនាគារចល័ត និងការដាក់ប្រាក់បន្ថែមនោះទេ។

៥.៣ លោកអ្នក នឹងទទួលខុសត្រូវលើការបង់ពន្ធទាំងអស់លើការប្រាក់ដែលទទួលបានពីគណនីបញ្ញើមានកាលកំណត់របស់លោកអ្នក ហើយលោកអ្នកអនុញ្ញាតឱ្យយើងរក្សាទុកចំនួនទឹកប្រាក់កាត់ពន្ធសម្រាប់ការទូទាត់ទៅអាជ្ញាធរមានសមត្ថកិច្ចស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

៥.៤ លោកអ្នក យល់ព្រមតាមលក្ខខណ្ឌរបស់ធនាគារស្ថាបនា និងលក្ខខណ្ឌពាក់ព័ន្ធផ្សេងទៀត ដែលអាចត្រូវបានកែប្រែនៅពេលណាក៏បានតាមការសម្រេចចិត្តរបស់ធនាគារស្ថាបនា និងដោយគ្មានការជូនដំណឹងជាមុន។

៥.៥ លោកអ្នក នឹងត្រូវទទួលខុសត្រូវចំពោះព័ត៌មានខុសច្បាប់ ឬការក្លែងបន្លំឯកសារដែលលោកអ្នកផ្តល់។

៦. ឆន្ទានុសិទ្ធិរបស់ធនាគារស្ថាបនា

៦.១ ធនាគារស្ថាបនា រក្សាសិទ្ធិក្នុងការកម្រិត ឬលុបចោលចំពោះការភ្ជាប់តាមអឡឺចត្រូនិច និងប្រតិបត្តិការរបស់លោកអ្នក ដោយមិនមានកាតព្វកិច្ចជូនដំណឹងជាមុន និងដោយគ្មានការទទួលខុសត្រូវដូចករណីខាងក្រោម៖

- ក្នុងករណីសង្ស័យថា ការប្រើប្រាស់អ៊ីនធឺណិត ឈ្មោះ ឬពាក្យសម្ងាត់របស់អ្នក អាចបណ្តាលឱ្យមានការខាតបង់ទៅដល់លោកអ្នក ឬ ធនាគារស្ថាបនា។
- ក្នុងករណីមានការសង្ស័យថា ឯកសាររបស់លោកអ្នកដែលបានបង្ហាញមានលក្ខណៈមិនត្រឹមត្រូវ ក្រោយពេលគណនីបញ្ញើមានកាលកំណត់បានដំណើរការ
- លោកអ្នក ខកខានក្នុងការបញ្ជាក់ពីសុពលភាព ឬ បំពេញលក្ខខណ្ឌរបស់គណនីដែលបានកំណត់ដោយធនាគារស្ថាបនា តាមរយៈការជូនដំណឹងជាមុន។
- ប្រព័ន្ធ ឬ ឧបករណ៍របស់ធនាគារស្ថាបនា មិនអាចចូលដំណើរការបាន
- ធនាគារស្ថាបនា រកឃើញថាសុវត្ថិភាពនៃការភ្ជាប់អឡឺចត្រូនិចរបស់លោកអ្នក ឬប្រព័ន្ធរបស់ធនាគារស្ថាបនា អាចមានបញ្ហា ឬទំនងនឹងមានបញ្ហា។
- ហេតុផលណាមួយដែលតម្រូវដោយច្បាប់។
- ធនាគារស្ថាបនា មានសិទ្ធិចែករំលែកព័ត៌មានរបស់លោកអ្នកដោយភ្ជាប់ជាមួយទិន្នន័យផ្ទាល់ខ្លួន ឬ ប្រតិបត្តិការរបស់អ្នកទៅកាន់ដៃគូអាជីវកម្ម សវនករ ទីប្រឹក្សាច្បាប់ និងបុគ្គលណាក៏ដោយដែលច្បាប់បានអនុញ្ញាត។

៧. សុពលភាព

៧.១ គណនីបញ្ញើមានកាលកំណត់ ត្រូវមានសុពលភាពចាប់ពីថ្ងៃចុះឈ្មោះ រហូតដល់ថ្ងៃបិទគណនីដែលធ្វើឡើងដោយលោកអ្នក ឬ ធនាគារស្ថាបនា។

៧.២ ធនាគារស្ថាបនា ត្រូវបានអនុញ្ញាតឱ្យបញ្ចប់ទំនាក់ទំនងជាមួយលោកអ្នក តាមរយៈការបិទគណនីណាមួយ ដែលធ្វើឡើងដោយលោកអ្នក ឬធនាគារស្ថាបនា។

៨. ច្បាប់គ្រប់គ្រង និងការដោះស្រាយវិវាទ

លក្ខខណ្ឌទាំងនេះ ត្រូវបានគ្រប់គ្រងនិងបកស្រាយស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ហើយវិវាទណាមួយទាក់ទងនឹងលក្ខខណ្ឌនេះ ត្រូវស្ថិតនៅក្រោមយុត្តាធិការរបស់តុលាការកម្ពុជា។